

14 저는 비빔밥을 먹으래요

ខ្ញុំនឹងញាំពីពីមប៉ាប់

학습 안내

ការណែនាំអំពីមេរៀន

- វត្តបំណងមេរៀន ការកុម្មុំម្ហូប
- វេយ្យាករណ៍ -(으)래요, 안
- ពាក្យថ្មី ភោជនីយដ្ឋាន, រសជាតិនៃម្ហូប
- ព័ត៌មាន · វប្បធម៌ បញ្ជីរាយនាមមុខម្ហូប



대화 1 ការសន្ទនា ១

Track 46



ធ្វើអាននិងវិហាន កំពុងតែកុម្មុំម្ហូបនៅឯភោជនីយដ្ឋាន។ ជំបូង សូមស្តាប់ការសន្ទនាឲ្យបានយល់ដឹងជាមុន សិន រួចហើយចូរថាតាម។

종업원 어서 오세요. 몇 분이세요?

សូមស្វាគមន៍! អញ្ជើញមកប៉ុន្មាននាក់?

투 안 두 명이요. 자리 있어요?

២នាក់។ មានកន្លែងអង្គុយទេ?

종업원 네, 있어요. 이쪽으로 앉으세요.

ចាស, មាន។ សូមអញ្ជើញអង្គុយខាងនេះ។

뭐 드릴까요?

តើអ្នកចង់កុម្មុំអ្វី?

리 한 저는 비빔밥 먹으래요.

ខ្ញុំនឹងញាំពីពីមប៉ាប់។

투안 씨는 뭐 먹으래요?

ចុះធ្វើអានវិញ នឹងញាំអ្វីដែរ?

투 안 저는 김치찌개 먹으래요.

ខ្ញុំនឹងញាំសម្លគីមឈី។

리 한 그럼 여기 비빔밥하고 김치찌개 주세요.

អញ្ជឹង សូមអោយពីពីមប៉ាប់១ និងសម្លគីមឈី១មក។

분 타

ប្រើប្រាស់នៅពេលដែលធ្វើការចង្អុល បង្ហាញបុគ្គលណាម្នាក់ ក្នុងន័យគួរសម។

· 저 분이 우리 사장님 이세요.

គាត់ម្នាក់នោះគឺជាលោកថៅកែរបស់ ពួកយើង។

뭐 드릴까요?

តើអ្នកចង់កុម្មុំអ្វី?

គឺជាប្រយោគដែលបុគ្គលិកនៅ ភោជនីយដ្ឋានឬហាងកាហ្វេ ធ្វើការសាក សួរទៅកាន់ភ្ញៀវនៅពេលទទួលការកុម្មុំ។

· 손님, 뭐 드릴까요?


កញ្ញា, តើចង់កុម្មុំអ្វី?



តើអ្នកបានស្តាប់និងថាតាមការសន្ទនារួចហើយមែនដែរឬទេ? អញ្ជឹងសូមឆ្លើយសំណួរខាងក្រោម។

1. 리한 씨는 무엇을 주문해요? តើវិហានកុម្មុំអ្វី?
2. 투안 씨는 무엇을 주문해요? តើធ្វើអានកុម្មុំអ្វី?

정답 1. 비빔밥을 주문해요. 2. 김치찌개를 주문해요.



어휘 1 ពាក្យថ្មី ១ | **식당** គោដនីយដ្ឋាន



តើពាក្យដែលពាក់ព័ន្ធនឹងគោដនីយដ្ឋានមានពាក្យអ្វីខ្លះ? តោះ! សាកទៅសិក្សាពីពាក្យទាំងនេះជាមួយគ្នា។



자리가 있다
មានកន្លែងអង្គុយ



자리가 없다
គ្មានកន្លែងអង្គុយ



메뉴판
តារាងរាយមុខម្ហូប



메뉴
មុខម្ហូប



밥
បាយ



반찬
ជាន់ឆាន់



숟가락
ស្លាបព្រា



젓가락
ចង្កី



앉다
អង្គុយ



고르다
ជ្រើសរើស



시키다(주문하다)
កុម្ម៉ង់



배달하다
ដឹកជញ្ជូន



សូមកុំមើលពាក្យខាងលើ ហើយសាកល្បងឆ្លើយសំណួរខាងក្រោម។

1. 그림을 보고 알맞은 단어를 연결하세요. សូមមើលរូបភាព បន្ទាប់មកចូរភ្ជាប់ទៅនឹងពាក្យដែលត្រឹមត្រូវ។



㉠ 밥

㉡ 반찬

㉢ 숟가락

㉣ 젓가락

정답 ① ㉡ ② ㉠ ③ ㉢ ④ ㉣



គឺជាវេយ្យាករណ៍ដែលគេប្រើ នៅពេលដែលអ្នកនិយាយមានចេតនា ឬបំណងក្នុងការធ្វើរឿងអ្វីមួយ។ ហើយក៏ត្រូវបានប្រើជាសំណួរសួរអ្នកចេតនា ឬក៏បំណងរបស់បុគ្គលណាម្នាក់ដែរ។ ជាធម្មតាវាត្រូវបានប្រើប្រាស់ជាមួយមនុស្សដែលមានទំនាក់ទំនងស្និទ្ធស្នាលជាមួយនិងគ្នាក្នុងការសន្ទនាបែបងាយៗមិនប្រកាន់ក្បួនច្បាប់។

자음(រឿញ្ជនៈ) → -을래요	모음(ស្រៈ), 자음 'ㄹ'(រឿញ្ជនៈ 'ㄹ') → -ㄹ래요
읽다 → 읽을래요	가다 → 갈래요 놀다 → 놀래요

- 가: 주말에 우리 같이 **놀래요**? ថ្ងៃចុងសប្តាហ៍ ពួកយើងនឹងលេងជាមួយគ្នាទេ?
- 나: 좋아요. 같이 놀아요. **ㄹ**! លេងជាមួយគ្នា។
- 가: 내일 같이 운동**할래요**? ថ្ងៃស្អែកនឹងហាត់ប្រាណជាមួយគ្នាទេ?
- 나: 저는 집에서 **살래요**. ខ្ញុំនឹងសម្រាកនៅផ្ទះ។

비교해 보세요 សូមសាកល្បងធ្វើការប្រៀបធៀប


✓ រវាង '-(으)래요' និង '-고 싶다'





'-(으)래요' មិនអាចប្រើប្រាស់ជាមួយបុរសទី៣បាននោះទេ។ ពេលដែលចង់បង្ហាញពីចេតនារបស់អ្នកនិយាយ(បុរសទី១)គឺយើងប្រើ '-(으)래요' ហើយនៅពេលដែលចង់បង្ហាញពីក្តីសង្ឃឹមទៅលើអ្វីមួយវិញនោះ យើងប្រើ '-고 싶다' ។ '-(으)래요' ជាទូទៅប្រើជាមួយនឹងរឿងអ្វីដែលអាចកើតទៅរួច តែ '-고 싶다' វិញ អាចប្រើជាមួយនឹងរឿងដែលមិនអាចកើតឡើងនៅក្នុងជីវិតពិតបាន។

- 하늘을 날래요. (X)
- 하늘을 **날고 싶어요**. (O)

តើអ្នកយល់ពីរបៀបប្រើប្រាស់ '-(으)래요' ហើយមែនដែរឬទេ? បើដូច្នោះសូមមើលរូបភាព ហើយសាកល្បងបង្កើតប្រយោគសន្ទនាដូច<ឧទាហរណ៍>។

2. 그림을 보고 <보기>처럼 '-(으)래요'를 사용해서 대화를 완성하세요.
សូមមើលរូបភាពខាងក្រោម បន្ទាប់មកចូរប្រើប្រាស់ '-(으)래요' មកបញ្ចប់ការសន្ទនា។

보기  가: 뭐 먹을래요? តើអ្នកនឹងញ៉ាំអ្វី?
나: 저는 비빔밥 먹을래요. ខ្ញុំនឹងញ៉ាំពីមីប៉ាប់។

- 1)  가: _____?
나: _____.
- 2)  가: _____?
나: _____.
- 3)  가: _____?
나: _____.
- 4)  가: _____?
나: _____.

정답 1) 가: 뭐 먹을래요 나: 저는 라면 먹을래요 2) 가: 뭐 할래요 나: 저는 영화 볼래요
3) 가: 뭐 마실래요 나: 저는 커피 마실래요 4) 가: 뭐 할래요 나: 저는 집에서 살래요



대화 2 ការសន្ទនា ២

Track 47



វីហាននិងធួអាន់កំពុងជជែកគ្នាអំពីមុខម្ហូបដែលពួកគេចូលចិត្ត និងសេដ្ឋីនៃមុខម្ហូបនោះ។
ជំហ្លង សូមស្តាប់ការសន្ទនាឲ្យបាន២ដងជាមុនសិន រួចចូរថាតាម។

리한 투안 씨는 김치찌개를 좋아해요?
តើធួអាន់ចូលចិត្តសម្លតឹមឈីទេ?

투안 네, 정말 좋아해요.
បាទ, ខ្ញុំចូលចិត្តខ្លាំងណាស់។

리한 김치찌개가 **안** 매워요?
តើសម្លតឹមឈី មិនហ៊ឹរទេឬ?

투안 **조금** 매워요. **하지만** 맛있어요.
ហ៊ឹរបន្តិច។ ក៏ប៉ុន្តែ ឆ្ងាញ់។

리한 씨는 김치찌개 좋아해요?
តើវីហាន់ចូលចិត្តសម្លតឹមឈីទេ?

리한 아니요, 전 **안** 좋아해요.
អត់ទេ, ខ្ញុំមិនចូលចិត្តទេ។

조금 តិចតួច/បន្តិច

អាចប្តូរគ្នាប្រើជាមួយនឹង '좀' បាន។

- 오늘은 조금 바빠요.
ថ្ងៃនេះ វេលាបន្តិច។
- 제 동생은 키가 조금 작아요.
ប្អូនខ្ញុំកម្ពស់ទាបបន្តិច។

하지만 ក៏ប៉ុន្តែ

គឺជាឈ្លាប់ឃ្លា ប្រើដើម្បីភ្ជាប់ឃ្លាខាងមុខ
និងឃ្លាខាងក្រោយដែលមានខ្លឹមសារផ្ទុយ
គ្នា។

- 이 건물에 약국은 있어요.
하지만 편의점은 없어요.
នៅអគារនេះ មានឱសថស្ថាន។ ក៏ប៉ុន្តែ
គ្មានម៉ាតឯម៉ាត់ទេ។



តើអ្នកបានស្តាប់និងថាតាមការសន្ទនារួចហើយមែនដែរឬទេ? បើដូច្នោះ សូមធ្វើការឆ្លើយនឹងសំណួរខាង
ក្រោម។

1. 누가 김치찌개를 좋아해요? តើនរណាចូលចិត្តសម្លតឹមឈី?
2. 김치찌개 맛이 어때요? តើសេដ្ឋីសម្លតឹមឈីយ៉ាងម៉េចដែរ?

정답 1. 투안 씨가 김치찌개를 좋아해요. 2. 조금 매워요. 하지만 맛있어요.



Tip 음식 단위 명사 ឯកតានាមនៃមុខម្ហូប

밥: បាយ	한 공기 មួយកូនបានចង្ហុះ	두 공기 ពីរកូនបានចង្ហុះ	세 공기 បីកូនបានចង្ហុះ	네 공기 បួនកូនបានចង្ហុះ
국: ស៊ុប	한 그릇 មួយបានសម្ល	두 그릇 ពីរបានសម្ល	세 그릇 បីបានសម្ល	네 그릇 បួនបានសម្ល
반찬: ជាន់ឆាន់	한 접시 មួយបានទាប	두 접시 ពីរបានទាប	세 접시 បីបានទាប	네 접시 បួនបានទាប
불고기: ភូលកូគី	1인분 សម្រាប់មនុស្សម្នាក់	2인분 សម្រាប់មនុស្ស២នាក់	3인분 សម្រាប់មនុស្ស៣នាក់	4인분 សម្រាប់មនុស្ស៤នាក់



វេយ្យាករណ៍នេះ ជាធម្មតាប្រើប្រាស់នៅខាងមុខកិរិយាស័ព្ទឬក៏គុណនាម ហើយវាបញ្ជាក់ន័យបដិសេធឱ្យឃ្លា។ ចំពោះកិរិយាស័ព្ទ 'នាម+하다' ដែលមានដូចជាពាក្យ'운동하다' ជាដើម ពេលប្រើប្រាស់'안' គឺត្រូវដាក់វានៅចន្លោះរវាង'(នាម)+하다' ហើយក្លាយទៅជាទម្រង់ 'នាម+안+하다'។ ក្នុងករណីពិសេស ចំពោះពាក្យបដិសេធរបស់ '있다(មាន)' មិនមែនប្តូរទៅជា '안 있다'ទេ គឺប្រើប្រាស់ពាក្យ '없다(គ្មាន)'មកជំនួសវិញ។

- 가: 아침 먹었어요? តើអ្នកញ៉ាំអាហារពេលព្រឹករួចហើយឬនៅ? 나: 아니요, **안** 먹었어요. អត់ទេ, ខ្ញុំមិនបានញ៉ាំទេ។
- 가: 어제 운동했어요? តើម្សិលមិញ អ្នកបានហាត់ប្រាណទេ? 나: 아니요, 운동 **안** 했어요. អត់ទេ, ខ្ញុំមិនបានហាត់ប្រាណទេ។
- 가: 이 영화가 재미있어요? តើភាពយន្តនេះ ល្អមើលទេ? 나: 아니요, 재미**없**어요. អត់ទេ, មិនល្អមើលទេ។



비교해 보세요 សូមសាកល្បងធ្វើការប្រៀបធៀប

✓ រវាង '안' និង '못'

'안' និង '못' គឺត្រូវបានប្រើប្រាស់នៅខាងមុខកិរិយាស័ព្ទ ដើម្បីបង្ហាញពីការបដិសេធអ្វីមួយ។ '안' គឺជាទម្រង់បដិសេធសាមញ្ញធម្មតា ឬពេលខ្លះសម្រាប់ប្រើដើម្បីបង្ហាញពីចេតនាបដិសេធរបស់ប្រធាន។ ប៉ុន្តែផ្ទុយមកវិញ '못' គឺប្រើប្រាស់ដើម្បីបញ្ជាក់ប្រាប់អំពីភាពខ្វះខាត នូវលទ្ធភាពក្នុងការធ្វើសកម្មភាពអ្វីមួយរបស់ប្រធាន ឬក៏ដោយសារតែមូលហេតុអ្វីផ្សេងណាមួយ បណ្តាលឱ្យមិនអាចធ្វើសកម្មភាពមួយនោះ។ មួយវិញទៀត '못' មិនអាចប្រើប្រាស់នៅខាងមុខគុណនាមបាននោះទេ។

- 가고 싶지 않아서 **안** 가요. (O) • 가고 싶지 않아서 못 가요. (X)
- 오늘은 **안** 추워요. (O) • 오늘은 못 추워요. (X)



តើអ្នកយល់ពីរបៀបប្រើប្រាស់'안' ហើយមែនដែរឬទេ? បើដូច្នោះសូមមើលរូបភាព ហើយសាកល្បងបញ្ចប់ការសន្ទនាដូច<ឧទាហរណ៍>។

2. 그림을 보고 <보기>처럼 대화를 완성하세요.

សូមមើលរូបភាព បន្ទាប់មកចូរបញ្ចប់ការសន្ទនាដូច<ឧទាហរណ៍>។

보기 가: 불고기가 매워요? តើភ្នំលក្ខត្រីហ៊ែរទេ?
 나: 아니요, **안** 매워요. អត់ទេ, មិនហ៊ែរទេ។

- 1) 가: 일요일에 회사에 가요?
 나: 아니요, _____.
- 2) 가: 아이스크림을 좋아해요?
 나: 아니요, _____.
- 3) 가: 아침을 먹었어요?
 나: 아니요, _____.
- 4) 가: 어제 운동했어요?
 나: 아니요, _____.

정답 1) 회사에 안 가요 2) 안 좋아해요 3) 안 먹었어요 4) 운동 안 했어요



활동 សកម្មភាព

<보기>처럼 친구와 함께 음식을 주문해 보세요.

សូមសាកល្បងធ្វើការកុម្មុំបម្រុងជាមួយមិត្តភក្តិដូច<ឧទាហរណ៍>។



보기

종업원: 어서 오세요. 몇 분이세요? សូមស្វាគមន៍! តើអ្នកអញ្ជើញមកប៉ុន្មាននាក់?

손님1: 두 명이에요. 자리 있어요? ២នាក់។ មានកន្លែងអង្គុយទេ?

종업원: 네, 있어요. 이쪽으로 앉으세요. 뭐 드릴까요?

បាទ, មាន។ សូមអញ្ជើញអង្គុយខាងនេះ។ តើចង់កុម្មុំអ្វី?

손님2: 저는 김치찌개 먹을래요. ខ្ញុំនឹងញ៉ាំសម្លគីមឈី។

손님1: 저는 갈비탕 먹을래요. ខ្ញុំនឹងញ៉ាំខាលប៊ីថាំង។

손님2: 여기 김치찌개하고 갈비탕 주세요. អត់ទោស! សូមអោយសម្លគីមឈី១ និងខាលប៊ីថាំង១មក។



សូមមើលឧទាហរណ៍ខាងលើ ហើយសាកល្បងឆ្លើយសំនួរខាងក្រោម។



퀴즈 លំហាត់តេស្តសាកល្បង

+ 알맞은 말에 ✓ 하세요. សូមគូសសញ្ញា ✓ ទៅលើចម្លើយដែលត្រឹមត្រូវ។

- | | | |
|---|--|---|
| (1) 식당에 자리가
នៅគោដនីយដ្ឋាន...កន្លែងអង្គុយ។ | <input type="checkbox"/> 있어요.
មាន | <input type="checkbox"/> 없어요.
គ្មាន |
| (2) 갈비탕하고 김치찌개를
...ខាលប៊ីថាំងនិងសម្លគីមឈី។ | <input type="checkbox"/> 시켰어요.
បានកុម្មុំ | <input type="checkbox"/> 안 시켰어요.
មិនបានកុម្មុំ |
| (3) 식당에 손님이
នៅគោដនីយដ្ឋានមានភ្ញៀវ.....។ | <input type="checkbox"/> 한 명 왔어요.
បានមកម្នាក់ | <input type="checkbox"/> 두 명 왔어요.
បានមកពីរនាក់ |
| (4) 비빔밥이 갈비탕보다
ពីតិមប៉ាប់.....ជាងខាលប៊ីថាំង។ | <input type="checkbox"/> 싸요.
ថោក | <input type="checkbox"/> 비싸요.
ថ្លៃ |

정답 (1) 있어요. (2) 시켰어요. (3) 두 명 왔어요. (4) 싸요.



음식 메뉴 បញ្ជីមុខម្ហូប

한식
ម្ហូបកូរ៉េ



김치찌개
សម្លគីមឈី



된장찌개
សម្លធនចាំង(សម្លសៀង)



순두부찌개
សម្លស្ទឹងធ្មរថ្មី(សម្លតៅហ្វី)



삼계탕
សាមហ្គេចាំង(ស៊ីបមាន់ស្បោរ)



갈비탕
ខាលប៊ីចាំង(សម្លឆ្អឹងជំនី)



감자탕
ខាំចាចាំង(សម្លជំទូងបារាំង)



불고기
ភូលកូគី



비빔밥
ពីពីមប៉ាប់

중식
ម្ហូបចិន



자장면
ចាចាំងម្យ៉ុន(មីខ្មៅ)



짬뽕
ចាំពុង(មីស្រះត្រៀងសមុទ្រ)



탕수육
ចាំងស៊ូយុគ(សាច់ជ្រូកបំពង)



군만두
គួនម៉ាន់ខួ(គាវបំពង)

일식
ម្ហូបជប៉ុន



초밥
បាយស៊ីស៊ី



돈가스
ថ្មនកាសស៍(បាយស
ជាមួយនឹងសាច់ជ្រូកបំពងម្សៅ)



우동
អ៊ូដុង



모밀
ម៉ូមីល

분식
ភូនស៊ីក
(ចំណីដែលមានគ្រែ
សមរម្យ និងភាគច្រើន
គឺធ្វើពីម្សៅមី)



김밥
គីមប៉ាប់



떡볶이
តាក់ប៉ុកគី



튀김
ធ្មីគីម



순대
ស៊ូនតេ

간식/야식
អាហារសម្រន់/
អាហារសម្រន់
ពេលយប់



치킨
មាន់បំពង



족발
ចុកប៉ាល់(ដាក់ទ្រូរជើងជ្រូក)



보쌈
ផូសាំ(សាច់ជ្រូកស្បោរ)



피자
គីហ្សា



EPS-TOPIK 듣기 វិញ្ញាសាស្តាប់ EPS-TOPIK



សំណួរទី១និងទី២គឺជាការស្តាប់ ហើយធ្វើការជ្រើសរើសពាក្យដែលទាក់ទងទៅនឹងរូបភាព។

[1~2] 들은 것을 고르십시오. ចូរជ្រើសរើសចម្លើយដែលអ្នកបានស្តាប់លឺ។



1.



①

②

③

④

2.



①

②

③

④



សំណួរបន្ទាប់គឺជាការស្តាប់ការសន្ទនា ហើយជ្រើសរើសចម្លើយដែលត្រឹមត្រូវទៅនឹងសំណួរ។ មុននឹងស្តាប់ការសន្ទនា សូមសាកល្បងអានសំណួរជាមុនសិន។

[3~5] 이야기를 듣고 질문에 알맞은 대답을 고르십시오.

សូមស្តាប់ការនិយាយ បន្ទាប់មកចូរជ្រើសរើសយកចម្លើយដែលត្រឹមត្រូវទៅនឹងសំណួរ។

3. 여기는 어디입니까? តើទីនេះ គឺជាកន្លែងណា?

① 극장

② 식당

③ 공원

④ 서점

4. 여자는 무엇을 먹고 싶어합니까? តើស្ត្រីម្នាក់នេះចង់ញ៉ាំអ្វី?

① 된장찌개

② 김치찌개

③ 부대찌개

④ 순두부찌개

5. 남자는 무엇을 좋아합니까? តើបុរសម្នាក់នេះចូលចិត្តអ្វី?

① 불고기

② 비빔밥

③ 삼계탕

④ 갈비탕



សំណួរទី១និងទី២ គឺជាការមើលរូបភាព ហើយធ្វើការជ្រើសរើសប្រយោគដែលសាកសមទៅនឹងរូបភាព។ ចូរជ្រើសរើសកន្សោមពាក្យដែលត្រឹមត្រូវទៅនឹងរូបភាព។

[1~2] 다음 그림을 보고 맞는 단어나 문장을 고르십시오.

សូមមើលរូបភាពខាងក្រោម បន្ទាប់មកចូរជ្រើសរើសពាក្យប្រយោគដែលត្រឹមត្រូវ។

1.



① 쇼핑

② 배달

③ 약속

④ 주문

2.



① 자리가 없습니다.

② 손님이 없습니다.

③ 반찬이 없습니다.

④ 식당이 없습니다.



បន្ទាប់ទៅនេះ គឺជាការជ្រើសរើសចម្លើយដែលត្រឹមត្រូវទៅនឹងសំណួរ។ សូមរំលឹកពីអ្វីដែលអ្នកបានរៀន រួចមកហើយនោះបណ្តើរ និងធ្វើការដោះស្រាយសំណួរបណ្តើរ។

[3~5] 빈칸에 들어갈 가장 알맞은 것을 고르십시오.

ចូរជ្រើសរើសចម្លើយដែលត្រឹមត្រូវបំផុតដើម្បីបំពេញចន្លោះ។

3.

가: 몇 분이세요? តើអញ្ជើញមកប៉ុន្មាននាក់?

나: _____, ពីរនាក់។

① 두 명이에요

② 비빔밥 하나요

③ 한 시 삼십 분이요

④ 불고기 일 인분이에요

4.

가: 뭐 드릴까요? តើអ្នកត្រូវការកម្រងអ្វី?

나: _____, សូមឲ្យសម្លតិមឈើមួយ។

① 네, 있어요

② 조금 매워요

③ 김치찌개 주세요

④ 아니요, 안 좋아해요

5.

가: 뭐 먹을래요? តើអ្នកនឹងញ៉ាំអ្វី?

나: _____, ខ្ញុំនឹងញ៉ាំពីម៉ាតាប៉ា។

① 지금 먹을래요

② 제가 먹을래요

③ 비빔밥 먹을래요

④ 여기에서 먹을래요

정답 1. ④ 2. ① 3. ① 4. ③ 5. ③



확장 연습 លំហាត់អនុវត្តបន្ថែម

[1~3] 다음 그림을 보고 맞는 표현을 고르십시오.

សូមមើលរូបភាពខាងក្រោម បន្ទាប់មកចូរជ្រើសរើសយកចម្លើយដែលត្រឹមត្រូវ។

1. 

① 반찬	② 메뉴판
③ 손가락	④ 젓가락

2. 

① 싸요.	② 짜요.
③ 매워요.	④ 시어요.

3. 

① 음식을 골라요.	② 음식을 먹어요.
③ 음식을 배달해요.	④ 음식을 주문해요.

[4~6] 빈칸에 들어갈 가장 알맞은 것을 고르십시오. ចូរជ្រើសរើសចម្លើយដែលត្រឹមត្រូវបំផុតដើម្បីបំពេញចន្លោះ។

4. 저는 한국 _____을/를 자주 먹습니다. 특히 불고기와 비빔밥을 아주 좋아합니다.
ខ្ញុំឧស្សាហ៍ញ៉ាំម្ហូបកូរ៉េ។ ជាពិសេស ខ្ញុំចូលចិត្តភ្នាលកូរ៉េនិងពីរឹមប៉ាប់ខ្លាំងណាស់។

- ① 과일 ② 노래 ③ 영화 ④ 음식

5. 오늘은 일이 많아서 공장에서 밥을 먹기로 했습니다. 그래서 중국집에 전화해서 자장면을 _____.
ដោយសារតែមានការងារច្រើន ខ្ញុំបានសម្រេចចិត្តថាញ៉ាំបាយនៅរោងចក្រ។ ហេតុដូច្នេះខ្ញុំបានទូរស័ព្ទទៅហាងបាយចិន ហើយបានកុម្មុងចាចាំងម្សៀន។

- ① 남겼습니다 ② 보냈습니다
③ 시켰습니다 ④ 팔았습니다

6. 가: 저녁에 뭐 먹을 거예요? តើពេលល្ងាច អ្នកនឹងញ៉ាំអ្វី?
나: _____.

- ① 많이 먹을 거예요 ② 불고기를 먹을 거예요
③ 식당에서 먹을 거예요 ④ 일요일에 먹을 거예요

정답 1. ④ 2. ② 3. ③ 4. ④ 5. ③ 6. ②